

អ្វីទៅជាឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍?

“ ឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍ជាឧក្រិដ្ឋកម្មដែលធ្វើឡើងដោយសារតែការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ជាតិកំណើត ទំនោរផ្លូវភេទ ភេទ អត្តសញ្ញាណយេនឌ័រ ឬពិការភាពជាក់ស្តែង ឬដែលត្រូវបានគេយល់ឃើញចំពោះជនរងគ្រោះ។ ”

1

ត្រូវធានានូវសុវត្ថិភាពផ្ទាល់ខ្លួន និងស្វែងរកជំនួយ

អាទិភាពចម្បងនិងសំខាន់បំផុតគួរតែត្រូវធានាឱ្យបាននូវសុវត្ថិភាពលើរាងកាយរបស់អ្នក។

- ស្វែងរកការព្យាបាលផ្នែកវេជ្ជសាស្ត្រក្លាមប្រសិនបើចាំបាច់។
- ត្រូវជួបជុំជនជាមួយអ្នកដែលអ្នកជឿទុកចិត្តអំពីបទពិសោធន៍។
- ចូរចាំថាឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍អាចកើតមានចំពោះមនុស្សគ្រប់រូប។ អ្នកមិនមែនជាបុគ្គលដែលត្រូវស្តីបន្ទោសនោះទេ!

2

ធ្វើការកត់ត្រានូវព័ត៌មានលម្អិតអំពីហេតុការណ៍

បន្ទាប់ពីអារម្មណ៍រន្ធត់ដែលកើតមានក្លាមៗនៅក្នុងហេតុការណ៍បានបាត់ទៅ សូមសរសេរនូវអ្វីដែលបានកើតឡើង។

- ត្រូវបញ្ឈប់ព័ត៌មានលម្អិតជាក់លាក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
- ត្រូវរក្សា និងថតចម្លងឯកសារកំណត់ហេតុទាំងអស់ (ឧ. សារស្តាប់ខ្លឹមជាតិសាសន៍ ឬសារសម្តែងនៃការជជែកលើទូរសព្ទអំពីការស្តាប់ខ្លឹមពូជសាសន៍)។
- ធ្វើការថតរូបនូវរបួសស្នាមលើរាងកាយទាំងឡាយ កំនូរតាមជញ្ជាំងរាយប្រហារ និង/ឬភស្តុតាងនៃការបំផ្លាញទ្រព្យសម្បត្តិ។

ជនធាន

សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយផ្នែកច្បាប់ ការធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ សុខភាពផ្លូវចិត្ត និងព័ត៌មានផ្សេងទៀត សូមចូលទៅកាន់ធនធាននៃឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍របស់សហគមន៍ National Asian Pacific Bar Association (NAPABA) តាមរយៈ www.napaba.org/page/HateCrimeResources ។

3

រាយការណ៍អំពីហេតុការណ៍

• ប្រសិនបើអ្នកជួបហេតុការណ៍នៃការស្តាប់ខ្លឹមពូជសាសន៍ អ្នកគួរតែធ្វើការរាយការណ៍អំពីវាទៅទាំងទៅអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ ហើយផ្តល់ព័ត៌មានលម្អិតដល់ពួកគេ។ រក្សាទុកឈ្មោះ ព័ត៌មានទំនាក់ទំនង និងលេខស្លាកសម្គាល់របស់មន្ត្រីស៊ើបអង្កេត។

• រាយការណ៍អំពីឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍ដែលត្រូវបានសង្ស័យនេះទៅ **FBI** តាមរយៈលេខ **1-800-225-5324** ។ អ្នកអាចប្រាប់ពីភាសាដែលអ្នកចង់បានសម្រាប់សេវាកម្ម។

• សូមពិចារណាធ្វើការរាយការណ៍អំពីហេតុការណ៍ទៅកាន់អង្គការសហគមន៍ដែលកំពុងតាមដានឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍នេះគឺសម្រាប់តែគោលបំណងប្រមូលទិន្នន័យប៉ុណ្ណោះ។ អ្នកក៏គួរតែរាយការណ៍ទៅអាជ្ញាធរអនុវត្តច្បាប់ និង **FBI** ផងដែរ។

• ប្រសិនបើអ្នកមានក្តីបារម្ភអំពីស្ថានភាពអន្តោប្រវេសន៍របស់អ្នក សូមពិចារណាស្វែងរកការប្រឹក្សាផ្នែកច្បាប់។ ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកផ្តល់ជូនការការពារមួយចំនួនដល់ជនអន្តោប្រវេសន៍ដែលជាជនរងគ្រោះដោយឧក្រិដ្ឋកម្ម។

4

ទាក់ទងអង្គការសហគមន៍

ទាក់ទងអង្គការសហគមន៍ប្រចាំតំបន់សម្រាប់ជំនួយ និងការជ្រោមជ្រែង។ អង្គការសហគមន៍អាចជួយជ្រោមជ្រែងលើដំណោះស្រាយជាមួយអាជ្ញាធរអនុវត្តច្បាប់ ផ្នែកការបកប្រែភាសា ការស្វែងរកការព្យាបាលផ្នែកវេជ្ជសាស្ត្រ ឬការប្រឹក្សាផ្នែកចិត្តសាស្ត្រ ការស្វែងរកមេធាវី ការចាត់ចែងជាមួយប្រព័ន្ធផ្សព្វផ្សាយ ការណែនាំសប្តាចក្រ និងការកំណត់អត្តសញ្ញាណបណ្ណាញផ្តល់ការគាំទ្រ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-19 សូមចូលទៅកាន់គេហទំព័រនៃ Asian & Pacific Islander American Health Forum តាមរយៈ www.apiahf.org/ ។

What is a Hate Crime?

“ ... A crime committed based on the victim’s perceived or actual race, color, religion, national origin, sexual orientation, gender, gender identity, or disability. ”

1

Ensure Your Safety & Seek Help

Your first and foremost priority should be to ensure your physical safety!

- + Seek medical attention immediately, if necessary.
- + Talk to someone you trust about the experience.
- + Remember that hate crimes can happen to anyone. You are not to blame!

2

Record Details About The Incident

After the initial shock of the incident has passed, write down exactly what happened.

- + Include as many specific details as possible.
- + Keep and make copies of all documentation (e.g., hate mail or recordings of hate calls).
- + Photograph any physical injuries, offensive graffiti, and/or evidence of vandalism.

3

Report The Incident

- + If you experience hate, you should report it. Contact local law enforcement and provide them with detailed information. Secure the names, contact information, and badge numbers of the investigating officers.
- + **Report a suspected hate crime to the FBI at 1-800-225-5324.** You can state your preferred language for translation services.
- + Consider reporting the incident to a community organization that is tracking hate crimes. This is only for data collection purposes. You should also report to local law enforcement and the FBI.
- + If you are concerned about your immigration status, consider seeking legal advice. U.S. immigration law provides several protections for immigrants who are victims of crime.

4

Contact A Community Organization

Contact a local community organization for assistance and support. Community organizations may be able to assist with dealing with law enforcement, language translation, seeking medical care or psychological counseling, locating an attorney, handling media, fundraising, and identifying a support network.

Resources for more information on...

Legal aid, working with law enforcement, mental health and more, visit the National Asian Pacific Bar Association’s (NAPABA) Hate Crime Resources at: www.napaba.org/page/HateCrimeResources

COVID-19, visit the Asian & Pacific Islander American Health Forum’s website at: www.apiahf.org/

ការធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ និងប្រព័ន្ធផ្សព្វផ្សាយ

អាជ្ញាធរអនុវត្តច្បាប់



ប្រព័ន្ធផ្សព្វផ្សាយ



ការស៊ើបអង្កេតបឋម

ជាដំបូងមន្ត្រីអាជ្ញាធរអនុវត្តច្បាប់នឹងធ្វើការស៊ើបអង្កេតបឋមនៅទីតាំងកើតហេតុ។

ការស៊ើបអង្កេតបន្ទាប់

អាចនឹងមានការស៊ើបអង្កេតបន្ទាប់។ មន្ត្រីជំនាញអាចនឹងធ្វើបទសម្ភាសន៍ ធ្វើកំណត់ហេតុនៃឧប្បត្តិហេតុ និងមូលហេតុជាក់ស្តែង ធ្វើការចាប់ខ្លួនជនសង្ស័យ ហើយ ផ្តល់ដំណឹងដល់ **FBI**។

ស្វែងរកឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍

មន្ត្រីអាជ្ញាធរអនុវត្តច្បាប់នឹងពិនិត្យលើស្វែងរកឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍ ការរើសអើងពូជសាសន៍ដូចតទៅនេះ៖ ពូជសាសន៍ ជាតិកំណើត ភេទ និង/ឬភាពខុសគ្នានៃវប្បធម៌ មតិយោបល់ សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ឬកាយវិការ គំនូសសញ្ញា រូបសញ្ញា ឬគំនូរលើជញ្ជាំង ក្រុមស្តាប់ខ្លឹមជាតិសាសន៍ដែលមានការរៀបចំ ហេតុការណ៍ឬឧក្រិដ្ឋកម្មរើសអើងពូជសាសន៍ដែលធ្លាប់កើតមានមុនៗ។

ការចូលរួមពី FBI

ការិយាល័យស៊ើបអង្កេតសហព័ន្ធ (Federal Bureau of Investigation, FBI) គឺជាភ្នាក់ងារចម្បងសម្រាប់ការអនុវត្តច្បាប់ស្តីពីសិទ្ធិជនសិរិលសហព័ន្ធ។ អង្គភាពឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍នៃផ្នែកសិទ្ធិជនសិរិលរបស់ FBI ធ្វើការស៊ើបអង្កេតលើបទឧក្រិដ្ឋដែលបង្កដោយសារតែការរើសអើងទៅលើពូជសាសន៍ ពណ៌សម្បុរសាសនា ជាតិកំណើត ទំនោរផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ពិការភាព ឬភេទ។

ធនធាន

សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយផ្នែកច្បាប់ ការធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ សុខភាពផ្លូវចិត្ត និងព័ត៌មានផ្សេងទៀត សូមចូលទៅកាន់ធនធាននៃឧក្រិដ្ឋកម្មស្តាប់ខ្លឹមពូជសាសន៍របស់សមាគមសន្និសីទអាស៊ី-ប៉ាស៊ីហ្វិក National Asian Pacific Bar Association (NAPABA) តាមរយៈ www.napaba.org/page/HateCrimeResources ។

បង្កើតសារ និងចំណុចដែលត្រូវដៃគ

កំណត់អត្តសញ្ញាណអ្នកស្តាប់គោលដៅជាក់លាក់ ហើយបង្កើតសារដែលនឹងធ្វើឱ្យអ្នកសម្រេចគោលដៅ។ បញ្ជាក់អំពីអ្វីដែលអ្នកចង់ឱ្យប្រជាជនធ្វើ របៀបដែលពួកគេអាចធ្វើវាបាន និងហេតុផលដែលត្រូវធ្វើវា។

ចេញផ្សាយព័ត៌មាន

ប្រសិនបើប្រធានបទមានកម្លែងជាព័ត៌មាន សូមពិចារណាឆ្លើយនូវសំណួរទាំងនេះនៅក្នុងការចុះផ្សាយជាព័ត៌មាន៖ នរណាខ្លះ? អ្វីខ្លះ? នៅពេលណា? នៅកន្លែងណា? ហេតុអ្វី? និងដោយរបៀបណា? ធ្វើការចុះផ្សាយព័ត៌មានដែលខ្លី ហើយត្រូវដាក់នូវព័ត៌មានទំនាក់ទំនងរបស់អ្នក។ ឧទាហរណ៍៖ <http://bit.ly/3IGgIJD>

សរសេរលើប្រក (Blog) ឬការបង្ហាញលើបណ្តាញផ្សព្វផ្សាយសង្គម

សង្ខេបចំណុចសំខាន់ៗ បង្កើតឱ្យមានភាពអាចជឿទុកចិត្តមកលើប្រក និងប្រើប្រាស់ភស្តុតាង។ ត្រូវផ្តល់ព័ត៌មានដែលច្បាស់ និងចំគោលដៅតាមដែលអាចធ្វើទៅបាន។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមប្រាកដថាត្រូវប្រើប្រាស់ Hashtag **#StopAAPIHate** ដើម្បីជំរុញការដឹងឮឱ្យបានអតិបរមា។

“**មុនធ្វើការផែនការជាមួយប្រព័ន្ធផ្សព្វផ្សាយ សូមពិចារណាទៅលើកិច្ចារម្មរបស់ជនរងគ្រោះ ទាក់ទងនឹងការផ្សព្វផ្សាយជាសាធារណៈ។ អ្នកអាចនឹងត្រូវការការប្រឹក្សាផ្នែកច្បាប់។**”

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-19 សូមចូលទៅកាន់គេហទំព័រនៃ Asian & Pacific Islander American Health Forum តាមរយៈ www.apiahf.org/ ។

Working With...

Law Enforcement



The Preliminary Investigation

Law enforcement officials will first conduct a preliminary investigation at the scene of the crime.

The Follow-Up Investigation

There may be a follow-up investigation. Officers may conduct interviews, document the incident and apparent motives, arrest suspects, **notify the FBI.**

Hate Crime Indicators

Law enforcement officials will consider the following bias indicators: racial, ethnic, gender and/or cultural differences; comments, written statements, or gestures; drawings, markings, symbols, or graffiti; organized hate groups; previous bias crimes or incident.

FBI Involvement

The Federal Bureau of Investigation (FBI) is the lead agency for enforcing federal civil rights law. The Hate Crimes Unit of the FBI's Civil Rights Division investigates crimes motivated by bias toward race, color, religion, national origin, sexual orientation, gender identity, disability, or gender.

Resources for more information on...

Legal aid, working with law enforcement, mental health and more, visit the National Asian Pacific Bar Association's (NAPABA) Hate Crime Resources at: www.napaba.org/page/HateCrimeResources

The Media



Develop Talking Points

Identify a specific target audience and create messages that will achieve your goals. Specify what you want people to do, how they should do it, and why.

Issue A Press Release

If the topic is newsworthy, consider answering these questions in a press release: Who? What? When? Where? Why? And how? Keep the press release short and include your contact information.

Example: <http://bit.ly/3IGgIJD>

Write Blog / Social Media Post


Summarize your main points, establish your credibility, and use evidence. Be as concise and to the point as possible. For social media, be sure to use the hashtag **#StopAAPIHate** to maximize visibility.



Note: Before speaking with the media, consider the victim's concerns regarding publicity. You may want to seek legal advice.



COVID-19, visit the Asian & Pacific Islander American Health Forum's website at: www.apiahf.org/



បញ្ជីផ្ទៀងផ្ទាត់សម្រាប់អង្គការសហគមន៍

✓ ផ្តល់ការជួយជ្រោមជ្រែងដល់ជនរងគ្រោះនៃឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍

ទទួលបាន និងជួយផ្តល់សម្រាប់តម្រូវការជាក់លាក់ដល់ជនរងគ្រោះ។ តម្រូវការទាំងនេះអាចជាការដាក់សេចក្តីរាយការណ៍ដល់ប៉ូលិស ការធ្វើការជាមួយប៉ូលិសនិងព្រះរាជអាជ្ញា ការស្វែងរកការព្យាបាលផ្នែកវេជ្ជសាស្ត្រឬការប្រឹក្សាផ្នែកចិត្តសាស្ត្រ ការស្វែងរកមេធាវី ការស្វែងរកអ្នកបកប្រែភាសាការដោះស្រាយចំពោះការសាកសួរពីប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងការផ្តល់ជូនបណ្តាញជំនួយគាំទ្រ។

✓ ការរាយការណ៍អំពីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ និងឧប្បត្តិហេតុស្តាប់ខ្លើមពូជសាសន៍

កំណត់ថា តើជនរងគ្រោះចង់បានការចូលរួមពីអាជ្ញាធរអនុវត្តច្បាប់ឬយ៉ាងណាការរាយការណ៍ទៅអាជ្ញាធរអនុវត្តច្បាប់នឹងជំរុញការស៊ើបអង្កេតបន្ថែម។ ការរាយការណ៍ទៅកាន់អង្គការសហគមន៍ដែលតាមដានឧប្បត្តិហេតុស្តាប់ខ្លើមពូជសាសន៍នឹងធ្វើការកត់ត្រាតែហេតុការណ៍ប៉ុណ្ណោះ។

រាយការណ៍ទៅកាន់អាជ្ញាធរអនុវត្តច្បាប់

- + ទាក់ទងទៅអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ ហើយផ្តល់ព័ត៌មានលម្អិតដល់ពួកគេ។ រក្សាទុកឈ្មោះព័ត៌មានទំនាក់ទំនង និងលេខស្តាកសម្គាល់របស់មន្ត្រីស៊ើបអង្កេត។
- + រាយការណ៍អំពីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ដែលត្រូវបានសង្ស័យនេះទៅ **FBI** តាមរយៈលេខ **1-800-225-5324** ។ អ្នកអាចប្រាប់ពីភាសាដែលអ្នកចង់បានសម្រាប់សេវាបកប្រែ។

ការរាយការណ៍ទៅអង្គការសហគមន៍

រាយការណ៍អំពីឧប្បត្តិហេតុទៅអង្គការសហគមន៍ដែលកំពុងតាមដានលើឧក្រិដ្ឋកម្មនៃការស្តាប់ខ្លើមពូជសាសន៍ដូចជា Stop AAPI Hate។ នេះគឺសម្រាប់តែគោលបំណងប្រមូលទិន្នន័យប៉ុណ្ណោះ។

✓ ត្រូវហ៊ាននិយាយគវ៉ាប្រឆាំងនឹងអំពើស្តាប់ខ្លើមពូជសាសន៍

ឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ត្រូវតែធ្វើការចោលទោសឱ្យបានឆាប់ដើម្បីជាសារទៅដល់សាធារណជនថាអំពើស្តាប់ខ្លើមពូជសាសន៍នេះនឹងមិនត្រូវបានអត់ឱននោះឡើយ។ ខាងក្រោមនេះជាអ្វីដែលអ្នកអាចធ្វើបានដើម្បីធ្វើការគវ៉ាប្រឆាំងនឹងឧក្រិដ្ឋកម្មនៃការស្តាប់ខ្លើមពូជសាសន៍៖

ការទំនាក់ទំនង សេចក្តីផ្សព្វផ្សាយព័ត៌មានទាក់ទងទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រៀបចំសន្និសីទសារព័ត៌មាន

សហគមន៍ ធ្វើការជាមួយមេដឹកនាំក្នុងតំបន់ រៀបចំព្រឹត្តិការណ៍សហគមន៍

រដ្ឋាភិបាល រៀបចំជំនួបប្រជុំជាមួយអាជ្ញាធរអនុវត្តច្បាប់ និងមន្ត្រីសហព័ន្ធ មន្ត្រីប្រចាំរដ្ឋ និងមន្ត្រីក្នុងតំបន់ដើម្បីដោះស្រាយកិច្ចការក្នុងសហគមន៍របស់អ្នក។

✓ អប់រំ និងធ្វើការប្រមូលផ្តុំសហគមន៍

លើកកម្ពស់ការយល់ដឹងក្នុងសហគមន៍អំពីឧក្រិដ្ឋកម្មនៃការស្តាប់ខ្លើមពូជសាសន៍ និងអំពើហិង្សាតាមរយៈការធ្វើសិក្ខាសាលា ការរៀបចំការជួបជុំផ្តល់ព័ត៌មានក្នុងសហគមន៍ ការរៀបចំការប្រជុំសាលាក្រុង ការរៀបចំសន្និសីទផ្សេងៗ ឬការពិភាក្សារបស់វាក្លិន និងការបកប្រែឯកសារអប់រំសហគមន៍។


✓ បង្កើតក្រុមការងារពិសេសប្រឆាំងនឹងឧក្រិដ្ឋកម្មនៃអំពើស្តាប់ខ្លើមពូជសាសន៍

សម្រាប់ជាដំណោះស្រាយយូរអង្វែង សូមបង្កើត ឬចូលរួមក្នុងក្រុមការងារពិសេសប្រឆាំងនឹងឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ដែលធ្វើការជួបជុំជាទៀងទាត់ ហើយនឹងមានការចូលរួមពីអង្គការប្រចាំតំបន់ និងអង្គការជាតិ។

ធនធាន

សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយផ្នែកច្បាប់ ការធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ សុខភាពផ្លូវចិត្ត និងព័ត៌មានផ្សេងទៀត សូមចូលទៅកាន់ធនធាននៃឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍របស់សហគមន៍ National Asian Pacific Bar Association (NAPABA) តាមរយៈ : www.napaba.org/page/HateCrimeResources ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-19 សូមចូលទៅកាន់គេហទំព័រនៃ Asian & Pacific Islander American Health Forum តាមរយៈ : www.apiahf.org/ ។



Checklist for Community Organizations

✓ Offer Assistance to Hate Crime Victims

Assess and provide for the particular needs of the victim(s). These needs can be filing a police report, working with police and prosecutors, seeking medical care or psychological counseling, locating an attorney, finding a language translator, handling media inquiries, obtaining financial assistance, and offering a support network.

✓ Reporting Hate Crimes and Hate Incidents

Determine whether the victim wants law enforcement involvement. Reporting to law enforcement will prompt further investigation. Reporting to community organizations that track hate incidents will only record the incident.

Reporting to Law Enforcement

+ Contact local law enforcement and provide them with detailed information. Secure the names, contact information, and badge numbers of the investigating officers.

+ **Report a suspected hate crime to the FBI at 1-800-225-5324.** You can state your preferred language for translation services.

Reporting to Community Organizations

Report the incident to a community organization that is tracking hate crimes, like **Stop AAPI Hate**. This is only for data collection purposes.

✓ Speak out Against Acts of Hate

Hate crimes must be denounced swiftly in order to provide a message to the public that hate will not be tolerated. Here are some things you can do to speak out against hate crimes:

Communication: Issue a press release; contact local media; coordinate a press conference

Community: Work with local leaders; organize community events

Government: Facilitate meetings with law enforcement and local, state, and federal officials to address your community's concerns.

✓ Educate and Mobilize the Community

Raise community awareness regarding hate crimes and violence by providing workshops, holding community briefings, facilitating town hall meetings, organizing conferences or panel discussions, and translating community education materials.

✓ Create an Anti-Hate Crime Task Force

As a longer-term solution, create or take part in an anti-hate crime task force that meets on a regular basis and is involved with local and national organizations.

Resources for more information on...

Legal aid, working with law enforcement, mental health and more, visit the National Asian Pacific Bar Association's (NAPABA) Hate Crime Resources at: www.napaba.org/page/HateCrimeResources

COVID-19, visit the Asian & Pacific Islander American Health Forum's website at: www.apiahf.org/

សំណួរដែលគេសួរញឹកញាប់

“ អ្វីទៅជាឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ ? ឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ ជាឧក្រិដ្ឋកម្មដែលធ្វើឡើងដោយសារតែការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ជាតិកំណើត ទំនោរផ្លូវភេទ ភេទ អត្តសញ្ញាណយេនឌ័រ ឬពិការ ភាពជាក់ស្តែង ឬដែលត្រូវបានគេយល់ឃើញចំពោះជនរងគ្រោះ។ ”

? តើ “ឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍” និង “ឧប្បត្តិហេតុស្តាប់ខ្លើមពូជសាសន៍” ខុសគ្នាដូចម្តេច?

ឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ត្រូវតែមានការពាក់ព័ន្ធនឹង “បទឧក្រិដ្ឋ” ហើយវាជាទូទៅពាក់ព័ន្ធនឹងការយាយី និង/ឬ ឧក្រិដ្ឋកម្មដោយហិង្សា ដូចជា វាយដំ ការសម្លាប់ ដុតបំផ្លាញ ការបំផ្លាញបំផ្លាញ ឬការគំរាមកំហែងប្រព្រឹត្តិបទឧក្រិដ្ឋទាំងនេះ។ វាក៏អាចរួមបញ្ចូលទាំងការរួមគំនិត ឬការស្នើឱ្យមនុស្ស ផ្សេងទៀតប្រព្រឹត្តិបទឧក្រិដ្ឋទាំងនេះ ហើយទោះជាបទឧក្រិដ្ឋនេះមិនបានធ្វើឡើងក៏ដោយ។

ឧប្បត្តិហេតុស្តាប់ខ្លើមពូជសាសន៍គឺជាសកម្មភាពដែលមានការរើសអើងដែលមិនមែនជាបទឧក្រិដ្ឋនោះទេ ហើយក៏មិនពាក់ព័ន្ធនឹងអំពើហិង្សា ការគំរាមកំហែង ឬការបំផ្លាញទ្រព្យសម្បត្តិទេ វាអាចជាទូទៅទៅភាគច្រើនគឺទម្រង់នៃការប្រើប្រាស់ពាក្យសម្តីមិនល្អទូទៅតាមរបៀបនៃការបង្ហាញបង្ហាញដោយការរើសអើងពូជសាសន៍។

? ហេតុអ្វីខ្ញុំត្រូវរាយការណ៍អំពីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍នេះ?

មានភាពខុសគ្នាយ៉ាងខ្លាំងរវាងឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ដែលបានកើតឡើង និងឧក្រិដ្ឋកម្មដែលត្រូវបានគេរាយការណ៍ទៅកាន់អាជ្ញាធរអនុវត្តច្បាប់។ វាមានភាពចាំបាច់ដែលត្រូវធ្វើការរាយការណ៍អំពីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ដោយមិនមែនតែក្នុងគោលបំណងបង្ហាញការគាំទ្រនិងស្វែងរកជំនួយសម្រាប់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបញ្ជូនសារយ៉ាងច្បាស់លាស់សហគមន៍និងមិនអត់ឱនចំពោះឧក្រិដ្ឋកម្មប្រភេទទាំងនេះនោះឡើយ។ ការរាយការណ៍អំពីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍អនុញ្ញាតឱ្យសហគមន៍និងអាជ្ញាធរអនុវត្តច្បាប់អាចស្វែងយល់បានកាន់តែច្បាស់អំពីទំហំនៃបញ្ហានៅក្នុងសហគមន៍ ហើយចាត់ចែងធនធានសម្រាប់ធ្វើការការពារនិងដោះស្រាយការរាយប្រហារដោយសារតែការរើសអើងនិងការស្តាប់ខ្លើមនេះ។ មិនថាទំហំនៃហេតុការណ៍ត្រូវបានចាត់ជាឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ ឬឧប្បត្តិហេតុស្តាប់ខ្លើមពូជសាសន៍នោះទេ វាក៏ត្រូវតែត្រូវបានរាយការណ៍ ដូចនេះការលើកអង្កេតអាចធ្វើឡើងបាន។

ធនធាន

សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយផ្នែកច្បាប់ ការធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ សុខភាពផ្លូវចិត្ត និងព័ត៌មានផ្សេងទៀត សូមចូលទៅកាន់ ធនធាននៃឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍របស់សហគមន៍ National Asian Pacific Bar Association (NAPABA) : www.napaba.org/page/HateCrimeResources ។

? តើឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ខុសពីឧក្រិដ្ឋកម្ម “ទូទៅ” ដូចម្តេច?

ឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍មានឥទ្ធិពលធំជាងប្រភេទឧក្រិដ្ឋកម្មប្រភេទផ្សេងទៀតភាគច្រើន។ ជនរងគ្រោះនៃឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍មិនមែនរាប់បញ្ចូលត្រឹមតែគោលដៅដែលរងផលដោយផ្ទាល់នៃអំពើឧក្រិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់ទាំងអ្នកផ្សេងទៀតដែលដូចពួកគេផងដែរ។ ឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ជះឥទ្ធិពលដល់គ្រួសារ សហគមន៍ ហើយជនកាលក៏ជះឥទ្ធិពលដល់ប្រជាជាតិមួយទាំងមូលទៀតផង។

? តើការផ្ដន្ទាទោសចំពោះឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ខុសពីបទឧក្រិដ្ឋ “ទូទៅ” ដូចម្តេច?

ច្បាប់នៃឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ខុសពីរដ្ឋមួយទៅរដ្ឋមួយ។ ច្បាប់នៃឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ភាគច្រើនផ្តល់ទម្ងន់ទោសបន្ថែមប្រសិនបើមានភស្តុតាងគ្រប់គ្រាន់បង្ហាញថាឧក្រិដ្ឋជនបានប្រព្រឹត្តិបទល្មើសដោយសារតែហេតុផលការរើសអើងពូជសាសន៍។ បន្ថែមពីនេះទៀត ច្បាប់នៃឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ជនកាលផ្តល់នូវជំនួយគាំទ្រផ្នែកកោសល្យវិច័យ ផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុបន្ថែមទៅដល់អាជ្ញាធរអនុវត្តច្បាប់ប្រចាំតំបន់និងរដ្ឋដែលពាក់ព័ន្ធក្នុងដំណើរការកាត់ទោសលើករណីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍។ បើទោះបីជាជនមួយឬតំបន់មួយមិនមានច្បាប់ស្តីពីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ក៏ឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍នេះនៅតែអាចធ្វើការរាយការណ៍បានដដែល។

? តើខ្ញុំអាចរាយការណ៍អំពីឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍ ឬឧប្បត្តិហេតុស្តាប់ខ្លើមពូជសាសន៍ដោយរបៀបណា?

សូមពិចារណាធ្វើការរាយការណ៍អំពីហេតុការណ៍ទៅកាន់អង្គការសហគមន៍ដែលកំពុងតាមដានឧក្រិដ្ឋកម្មស្តាប់ខ្លើមពូជសាសន៍។ នេះគឺសម្រាប់តែគោលបំណងប្រមូលទិន្នន័យប៉ុណ្ណោះ។ អ្នកក៏គួរតែរាយការណ៍ទៅអាជ្ញាធរអនុវត្តច្បាប់ និង FBI ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-19 សូមចូលទៅកាន់គេហទំព័រនៃ Asian & Pacific Islander American Health Forum តាមរយៈ : www.apiahf.org/ ។

Frequently Asked Questions

“ What is a Hate Crime? A crime committed based on the victim’s perceived or actual race, color, religion, national origin, sexual orientation, gender, gender identity, or disability. ”

?

What is the difference between a “hate crime” and a “hate incident”

Hate crimes must involve a “crime” and it often involves harassment and/or a violent crime, such as assault, murder, arson, vandalism, or threats to commit such crimes. It may also cover conspiring or asking another person to commit such crimes, even if the crime was never carried out.

Hate incidents are acts of prejudice that are not crimes and do not involve violence, threats, or property damage. The most common examples are isolated forms of speech in the form of racial slurs.

?

Why should I report a “hate crime”

There is a significant disparity between hate crimes that actually occur and those reported to law enforcement. It is critical to report hate crimes not only to show support and get help for victims, but also to send a clear message that the community will not tolerate these kinds of crimes. Reporting hate crimes allows communities and law enforcement to fully understand the scope of the problem in a community and put resources toward preventing and addressing attacks based on bias and hate. Regardless of whether an incident amounts to a hate crime or a hate incident, it should be reported so that an investigation can occur.

Resources for more information on...

Legal aid, working with law enforcement, mental health and more, visit the National Asian Pacific Bar Association’s (NAPABA) Hate Crime Resources at: www.napaba.org/page/HateCrimeResources

?

How is a hate crime different from a “regular” crime

Hate crimes have a broader effect than most other kinds of crime. Hate crime victims include not only the crime’s immediate target but also others like them. Hate crimes affect families, communities, and at times, the entire nation.

?

How is the prosecution of a hate crime different from a regular crime

Hate crime laws vary from state-to-state. Most hate crime laws provide for enhanced penalties if there is sufficient evidence that an offender has committed a crime with bias motivation. Moreover, hate crime laws sometimes provide increased financial, technical, and forensic support to state and local law enforcement involved in prosecuting hate crime cases. Even if a state or territory does not have a hate crimes law, hate crimes can still be reported.

?

How do I report a hate crime or a hate incident

Consider reporting the incident to a [community organization](#) that is tracking hate crimes. This is only for data collection purposes. You should also report to local law enforcement and the FBI.

COVID-19, visit the Asian & Pacific Islander American Health Forum’s website at: www.apiahf.org/